

**ទីក្រុងឡងប៊ិចនាយកដ្ឋាននៃសេវាកម្មសុខភាពនិងមនុស្សជាតិ
បទបញ្ជារបស់មន្ត្រីសុខភាព**

**មន្ត្រីសុខភាពបញ្ជាសម្រាប់ការគ្រប់គ្រងនៃ កូវីដ-១៩
សណ្តាប់ធ្នាប់ការដកខ្លួនចេញជាបន្ទាន់នៃសុខភាពសាធារណៈ
ចេញកាលបរិច្ឆេទបញ្ជា ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០**

បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

សង្ខេប៖ ដីកាចាត់ចែងការផ្លាស់ប្តូរសិទ្ធិធ្វើវិសោធនកម្មឡើងវិញនិងជំនួសនូវបទបញ្ជាដាច់ដោយឡែកពីមុនដែលចេញដោយមន្ត្រីសុខភាពឡងប៊ិចចាប់ពីថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ការផ្លាស់ប្តូរបទបញ្ជានេះមានគោលបំណងតម្រឹមជាមួយការណែនាំសម្រាប់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) សម្រាប់ការប៉ះពាល់ទាក់ទងនឹងសហគមន៍ទៅនឹង កូវីដ-១៩ដែលផ្លាស់ប្តូររយៈពេលនៃហានិភ័យនៃការប្រឈមពី“ការចាប់ផ្តើមរោគសញ្ញា” ទៅ “ ៤៨ ម៉ោងមុនពេលរោគសញ្ញាចាប់ផ្តើម។ បទបញ្ជានេះក៏ផ្លាស់ប្តូររយៈពេលនៃភាពឯកោពី ៧ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមរោគសញ្ញាទៅ ១០ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមរោគសញ្ញា។

រដ្ឋកាលីហ្វ័រនីញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតត្បាត កូវីដ-១៩ ។ការរីករាលដាលនៃលក្ខណ៍វិវិ (កូវីដ-១៩) គឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសុខភាពរបស់សាធារណៈជននៅទីក្រុងឡងប៊ិច។ កូវីដ-១៩ អាចរាលដាលយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ មនុស្សគ្រប់គ្នាមានហានិភ័យក្នុងការធ្លាក់ខ្លួនឈឺដោយ កូវីដ-១៩ប៉ុន្តែមនុស្សមួយចំនួនងាយនឹងមានជំងឺធ្ងន់ធ្ងររួមទាំងជំងឺរលាកសួតនិងសរីរាង្គ។ការបរាជ័យឬការស្លាប់ដោយសារអាយុស្ថានភាពកាយសម្បទានិងឬស្ថានភាពសុខភាព។បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារប្រឆាំងនឹង កូវីដ-១៩ និងមិនមានការព្យាបាលជាក់លាក់ចំពោះរោគសញ្ញារបស់វាឡើយ។

ដើម្បីជួយឱ្យការរីករាលដាលយឺតនៃ កូវីដ-១៩ ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធចែទំនាក់ទំនងនៅឡងប៊ិចកុំអោយមានការមួម៉ៅវាចាំបាច់សម្រាប់មន្ត្រីសុខភាពទីក្រុងឡងប៊ិច (មន្ត្រីសុខាភិបាល) តម្រូវឱ្យមានភាពឯកោដោយខ្លួនឯងចំពោះមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ ឬទំនងជាមាន កូវីដ-១៩ ។

**ស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ប្រទេសកាលីហ្វ័រនីញ៉ាសុខភាពនិង
ផ្នែកកូដសុវត្ថិភាព ១០១០៤០, ១០១០៨៥, ១២០១៧៥, ១២០២១៥, ១២០២២០, និង ១២០២២៥
បទបញ្ជាសុខភាពក្រុងឡងប៊ិចជាទីក្រុងឡងប៊ិច៖**

**បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬដែលទំនងជាមាន កូវីដ-១៩ ត្រូវតែញែកខ្លួនគេចេញ។ មនុស្ស
ទាំងនេះត្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពីសុខភាពសាធារណៈដែល
យោងនៅក្នុងបទបញ្ជានេះ។**

តម្រូវការឯកោសម្រាប់បុគ្គលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឬទំនងជាមាន កូវីដ-១៩

បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន កូវីដ-១៩ ត្រូវតែចាត់វិធានការដូចខាងក្រោម៖

១។ ញែកខ្លួនឯងនៅក្នុងលំនៅដ្ឋានរហូតដល់៖

ក។ យ៉ាងហោចណាស់ ៣ ថ្ងៃ (៧២ ម៉ោង) បានកន្លងផុតទៅតាំងពីការជាសះស្បើយដែលបានកំណត់ថាជា
ដំណោះស្រាយគ្រុនក្តៅដោយមិនប្រើថ្នាំបន្ថយគ្រុនក្តៅនិងធ្វើឱ្យប្រសើរឡើងនូវការក្អកដង្ហើមខ្លីនិងរោគ
សញ្ញាផ្សេងៗទៀត។

ខ។ យ៉ាងហោចណាស់រយៈពេល ១០ ថ្ងៃចាប់តាំងពីរោគសញ្ញាបានលេចចេញមកណាមួយនៅពេលក្រោយ
រហូតទាល់តែបុគ្គលម្នាក់បានជាសះស្បើយហើយយ៉ាងហោចណាស់១០ថ្ងៃបានកន្លងផុតទៅចាប់តាំងពីរោគសញ្ញា
លេចចេញមកទោះអ្នកណានៅពេលក្រោយបុគ្គលដែលនៅដាច់ឆ្ងាយមិនអាចចាកចេញពីកន្លែងឯកោរបស់ពួកគេ
ឬចូកន្លែងសាធារណៈឬឯកជនផ្សេងទៀតបានទេលើកលែងតែទទួលការព្យាបាលចាំបាច់។

២។ ពិនិត្យឡើងវិញដោយយកចិត្តទុកដាក់និងតាមដានយ៉ាងជិតស្និទ្ធដល់នូវរាល់តម្រូវការដែលមានក្នុង“ សេចក្តីណែនាំអំពី
ការដកខ្លួនចេញនៅផ្ទះសម្រាប់មនុស្សដែលមានកូរ៉ូណាវីរុសឆ្លងមេរោគឆ្នាំ ២០១៩ (កូវីដ-១៩) ដែលមានជា
ភាសា [អង់គ្លេស](#) និង [អេស្បាញ](#)។

៣។ ប្រាប់ទំនាក់ទំនងគ្រួសារដៃគូជិតស្និទ្ធអ្នកមើលថែនិងអ្នកផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ
៤៨ ម៉ោងមុនរោគសញ្ញារបស់ពួកគេចាប់ផ្តើមឬពេលដែលពួកគេមានរោគសញ្ញា (ទាក់ទងនឹងភាពជិតស្និទ្ធ) ដែល
ពួកគេចាំបាច់ត្រូវផ្តាច់ខ្លួន។

៤. យោងឯកសារជិតទៅនឹងឯកសារ "គោលការណ៍ណែនាំការធានារ៉ាប់រងផ្ទះសម្រាប់ទំនាក់ទំនងជិតស្និទ្ធនឹងជំងឺកូវី
រ៉ូណាវីរុស ២០១៩ (កូវីដ-១៩)" ដែលមានជាភាសា [អង់គ្លេស](#) និង [អេស្បាញ](#)។ ឯកសារនេះពិពណ៌នាអំពីជំហាន
នានាដែលទំនាក់ទំនងជិតស្និទ្ធត្រូវធ្វើដើម្បីការពារការរីករាលដាលនៃ កូវីដ-១៩ ។ ជំហានដែលបានពិពណ៌នានៅ
ក្នុងឯកសារនេះគឺចាំបាច់ពីព្រោះជិតទំនាក់ទំនងទំនងជាត្រូវបានប៉ះពាល់ទៅនឹង កូវីដ-១៩ ហើយប្រសិនបើឆ្លងមេ
រោគអាចរាលដាលយ៉ាងងាយស្រួលកូវីដ-១៩ ទៅអ្នកដទៃសូម្បីតែពួកគេមានរោគសញ្ញាស្រាលឬគ្មានរោគសញ្ញា។

បុគ្គលម្នាក់ៗត្រូវឱ្យញែកខ្លួនពួកគេព្រោះពួកគេមានឬទំនងជាមានកូវីដ-១៩។ ភាពឯកោដោយខ្លួនឯងត្រូវបាទាមទារ
ជាបន្ទាន់ប្រសិនបើមនុស្សម្នាក់ជួបកត្តាមួយឬច្រើនដូចខាងក្រោម៖

ក។ ការធ្វើតេស្តមន្ទីរពិសោធន៍វិជ្ជមានសម្រាប់ កូវីដ-១៩។

ខ។ គសុនិងរោគសញ្ញាដល់ទាក់ទងនឹង កូវីដ-១៩ក្នុងរយៈ ១៤ ថ្ងៃដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស ដល់មានឬជឿថាមាន កូវីដ-១៩។ ឬ

គ។ គ្រូពេទ្យម្នាក់បានជូនដំណឹងដល់បុគ្គលម្នាក់ៗថាពួកគេទំនងជាមាន កូវីដ-១៩ ។


មនុស្សទាំងនេះតម្រូវឱ្យញែកខ្លួនឯងពីព្រោះមនុស្សដែលឆ្លងឬទំនងជាមាន កូវីដ-១៩ អាចចម្លងវីរុសទៅអ្នកដទៃបាន យ៉ាងងាយស្រួល។ ភាពងាយស្រួលបែកបុគ្គលដែលមានជំងឺទាំងនេះពីអ្នកដទៃទៀតដើម្បីការពារការរីករាលដាលនៃ កូវីដ-១៩ ។ បទបញ្ជានេះការពារមនុស្សគ្រប់គ្នាទាំងមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរដូចជាមនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមចំពោះការខកខានមិនបានអនុវត្តតាមបទបញ្ជានេះដែលអាចរាប់បញ្ចូលទាំង ការឃុំឃាំងស៊ីវិលឬតម្រូវឱ្យម្នាក់ៗនៅក្នុងមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈ ប្រសិនបើបុគ្គលដែលស្ថិតក្រោមបទបញ្ជានេះ។ រំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។

ការបំពានបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការផាកពិន័យឬទាំងនៅក្រោមសុខភាពរដ្ឋកា លីហ្វ័រញ៉ានិងមាត្រា ១២០២៧៥ ។ លើសពីនេះទៀតអនុលោមតាមផ្នែកទី ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ារដ្ឋមន្ត្រីសុ ខាភិបាលស្នើសុំឱ្យនាយប៉ូលីសក្រុងឡុងប៊ិចធានានូវការគោរពនិងអនុវត្តបទបញ្ជានេះ។

ការរំលោភលើបទបញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលនឹងកើតមានហើយបង្កការគំរាមកំហែង ដល់សុខភាពសាធារណៈ។

វាត្រូវបានគេបញ្ជាក់ដូច្នេះ៖



Anissa Davis, MD, DrPH,
មន្ត្រីសុខាភិបាលក្រុងឡុងប៊ិច
កាលបរិច្ឆេទ៖ ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០